



បង្ហាញលទ្ធផលជាតិលើកកំពស់សុខភាព

ព្រឹត្តិប័ត្រព័ត៌មាន លេខទី២ | កញ្ញា-តុលា ២០២១

- ប្រទេសកម្ពុជាបានទទួលពានរង្វាន់ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០២១
- លើកកម្ពស់សុខភាពប្រជាជនកម្ពុជា តាមរយៈការត្រួតពិនិត្យផលិតផលថ្នាំជក់
- ផ្សេងៗ ស្តីពីការផ្លាស់ប្តូរឥរិយាបថ និងការលើកកម្ពស់សុខភាព



ប្រទេសកម្ពុជាបានទទួលពានរង្វាន់ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០២១

រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ជំរុញការលះបង់ទម្លាប់ប្រើប្រាស់ផលិតផលថ្នាំជក់ ។ ក្នុងការផ្លាស់ប្តូរទម្លាប់នេះ កម្ពុជាបានទទួលពានរង្វាន់ពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០២១ ជាពិសេសក្នុងបរិបទកូវីដ-១៩ ដែលនាំឱ្យកម្ពុជាទទួលបានពានរង្វាន់ពិភពលោកគ្មានថ្នាំជក់ ។ ទិវាពិភពលោកគ្មានថ្នាំជក់ ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ ជាឱកាសដ៏សំខាន់ ដើម្បីត្រឡប់មកវិញលើកកម្ពស់សុខភាព លើសុខភាព សេដ្ឋកិច្ច និងបរិស្ថាន និងអំពាវនាវដល់រាល់ភាគីទាំងអស់និងដៃគូពាក់ព័ន្ធ រួមគ្នាជំរុញការលះបង់ទម្លាប់ប្រើប្រាស់ថ្នាំជក់ និងការពារមនុស្សជំនាន់ក្រោយពីការប្រើប្រាស់ផលិតផលថ្នាំជក់ ។

ក្នុងឆ្នាំ២០២១នេះ ប្រទេសកម្ពុជាបានទទួលពានរង្វាន់ចំនួនពីរ ក្នុងចំណោមពានរង្វាន់ទាំង៦ ដែលផ្តល់ជូនដល់ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច ។ ពានរង្វាន់ទាំងពីរខាងលើ បានប្រគល់ជូនក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តកំពង់ចាម ។ រាជរដ្ឋាភិបាលកម្ពុជា បានព្យាយាមយ៉ាងសម្រេចសម្រាប់ ក្នុងការធ្វើឱ្យបរិស្ថានរបស់យើង ក្លាយជាបរិស្ថានគ្មានផ្សែងផលិតផលថ្នាំជក់នៅឆ្នាំ២០២៥ ។ រាជរដ្ឋាភិបាលបានដាក់ចេញនូវច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗជាបន្តបន្ទាប់ដូចជា អនុក្រឹត្យស្តីពីការបោះពុម្ពសារព្រមានសុខភាពជាភាសាខ្មែរ និងរូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ ហាមឃាត់ ទាំងស្រុងចំពោះការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ និងការ

ឧបត្ថម្ភកម្មវិធីដោយឧស្សាហកម្មថ្នាំជក់ ការដាក់វិធានការលើ ការតាំងលក់កញ្ចប់ផលិតផលថ្នាំជក់នៅកន្លែងលក់រាយ វិធាន ការហាមដក់ ឬបង្កប់ផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ ។ សូមចុចត្រង់នេះ ដើម្បីទាញយកឯកសារ ច្បាប់អនុក្រឹត្យ និងប្រកាសនានា ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ។

ក្រសួងសុខាភិបាល ក្រោមការចង្អុលបង្ហាញនិងយកចិត្ត ទុកដាក់ដ៏ខ្ពង់ខ្ពស់ពី **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា** នៅក្នុងកិច្ចការពារសុខភាពប្រជាជនពីគ្រោះថ្នាក់នៃផ្សែងផលិតផល ថ្នាំជក់ បានខិតខំប្រឹងប្រែងជំរុញការងារត្រួតពិនិត្យផលិតផល ថ្នាំជក់ប្រកបដោយប្រសិទ្ធភាព ។ ក្រសួងសុខាភិបាល បានយក ចិត្តទុកដាក់អប់រំផ្សព្វផ្សាយដល់ប្រជាជនអំពីផលប៉ះពាល់នៃ ការប្រើប្រាស់ផលិតផលថ្នាំជក់ និងជំរុញការអនុវត្តទឹកកន្លែងធ្វើការ ឬកន្លែងសាធារណៈគ្មានផ្សែងផលិតផលថ្នាំជក់ជាដើម ដោយ បានសហការជាមួយក្រសួងពាក់ព័ន្ធដែលជាសមាជិកគណៈកម្មា- ធិការ ត្រួតពិនិត្យផលិតផលថ្នាំជក់ ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី និងក្រសួងទេសចរណ៍ជាដើម ។

ក្នុងពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រសួងសុខាភិបាល បានយកចិត្តទុកដាក់បន្ថែមទៀតក្នុងកិច្ចការពារប្រជាជនអំពី ហានិភ័យនៃផ្សែងផលិតផលថ្នាំជក់ ដោយបានតាមដានជា ប្រចាំនូវការអនុវត្តច្បាប់ និងបានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះក្រុមហ៊ុនថ្នាំជក់ចំនួន៤ ដែលល្មើសនឹងច្បាប់នៃការ បោះពុម្ពសារព្រមានសុខភាពលើកញ្ចប់ផលិតផលថ្នាំជក់ វិធានការ ចំពោះការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ និងការ ឧបត្ថម្ភកម្មវិធីដោយឧស្សាហកម្មថ្នាំជក់ ព្រមទាំងជំរុញការ អនុវត្តទឹកកន្លែងគ្មានផ្សែងបារីឱ្យមានប្រសិទ្ធភាព និងជាពិសេស ពង្រឹងការលះបង់ទម្លាប់ប្រើប្រាស់ផលិតផលថ្នាំជក់ ដោយបាន បណ្តុះបណ្តាលមន្ត្រីសុខាភិបាល នៅតាមមណ្ឌលសុខភាព ចំនួន៥៨១នាក់ និងធ្វើយុទ្ធនាការជំរុញការលះបង់ទម្លាប់ប្រើប្រាស់ ផលិតផលថ្នាំជក់ក្នុងដំណាក់កាលរាតត្បាតនៃជំងឺកូវីដ-១៩ ។

ទន្ទឹមនឹងនេះដែរ រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស ខេត្តកំពង់ចាម ក៏បានបង្ហាញភាពជាអ្នកដឹកនាំក្នុងការជំរុញ ការអនុវត្តទឹកកន្លែងធ្វើការ និងទឹកកន្លែងសាធារណៈគ្មានផ្សែងបារី



ជំរុញការលះបង់ទម្លាប់ប្រើប្រាស់ផលិតផលថ្នាំជក់ លើកកម្ពស់ កិច្ចការពារជំងឺមិនឆ្លង ដោយបានបង្កើតយន្តការក្នុងស្រុក រដ្ឋបាល ដើម្បីសម្របសម្រួលនិងតាមដានការអនុវត្តច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ និងសហការជាមួយស្ថាប័នយីឡូ ក្នុងស្រុក និងអាជ្ញាធរមូលដ្ឋាន ដើម្បីផ្សព្វផ្សាយសារដែល ទាក់ទងនឹងគ្រោះថ្នាក់នៃការប្រើប្រាស់ផលិតផលថ្នាំជក់ ជា ពិសេសការជក់បារី ដែលជាកត្តាប្រឈមនឹងការកើតជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ ។

ទាំងនេះបញ្ជាក់ថា កម្ពុជាបានបង្ហាញនូវការខិតខំប្រឹងប្រែង ជំរុញការងារត្រួតពិនិត្យផលិតផលថ្នាំជក់ប្រកបដោយប្រសិទ្ធភាព និងជំរុញការលះបង់ទម្លាប់ប្រើប្រាស់ផលិតផលថ្នាំជក់ ក្នុង ដំណាក់កាលរាតត្បាតនៃជំងឺកូវីដ-១៩ ។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានថ្លែងលើកទឹកចិត្តដល់គ្រប់រដ្ឋបាលរាជធានី- ខេត្ត ឱ្យបង្កើនការអនុវត្តបន្ថែមទៀតលើគោលនយោបាយ ត្រួតពិនិត្យផលិតផលថ្នាំជក់របស់រាជរដ្ឋាភិបាល និងបណ្តាញ ទីក្រុង គ្មានផ្សែងបារី និងការពារជំងឺមិនឆ្លងរបស់រដ្ឋបាលរាជធានី- ខេត្ត ពិសេសក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

ហេតុអ្វីអ្នកប្រើប្រាស់ផលិតផលថ្នាំជក់ ត្រូវលះបង់ ទម្លាប់ប្រើប្រាស់ផលិតផលថ្នាំជក់ ក្នុងបរិបទនៃជំងឺកូវីដ-១៩ ?

ក្នុងបរិបទនៃជំងឺកូវីដ-១៩ អ្នកជក់បារីកាន់តែប្រឈម នឹងការកើតជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ ដោយយោងតាមការសិក្សា ស្រាវជ្រាវបានបង្ហាញថា អ្នកជក់បារីច្រើន អាចមានជំងឺស្ទុះ ទងស្ងួត ជំងឺសួតរ៉ាំរ៉ៃ ដែលបណ្តាលមកពីការជក់បារី ។ ជំងឺ នេះជាកត្តាបង្កើនការវិវឌ្ឍទៅរកភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ រហូតទៅដល់ ៤ ដង ជាងអ្នកដែលមិនជក់បារី ។ អ្នកជក់បារី មានហានិភ័យនៃការឆ្លងវីរុសកូវីដ-១៩ ខ្ពស់ តាមរយៈ ដំណក់ទឹកមាត់ ដង្ហើម ជាពិសេសនៅពេលក្អក កណ្តាស់ ឬ ខាកស្តោះ ដោយដៃដែលកាន់បារីជក់ បន្ទាប់មក យកដៃដែល មិនបានលាងសម្អាតទៅប៉ះមាត់ ច្រមុះ ឬភ្នែករបស់ពួកគេផ្ទាល់ ក្នុងពេលប្រើប្រាស់ ឬចែករំលែកផលិតផលថ្នាំជក់រួមគ្នាជា មួយអ្នកដទៃ ដូចជាបារីអេឡិចត្រូនិកជាដើម ។

ដូច្នេះ យុទ្ធនាការគាំទ្រទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ ២០២១ ក្រោមប្រធានបទ “ប្តេជ្ញាលះបង់ទម្លាប់ប្រើប្រាស់ ផលិតផលថ្នាំជក់ក្នុងបរិបទនៃជំងឺកូវីដ-១៩” នេះ ពិតជាមាន សារសំខាន់ខ្លាំងណាស់ ក្នុងការជំរុញលើកទឹកចិត្ត ផ្តល់ការ គាំទ្រ និងការផ្តល់ប្រឹក្សាត្រឹមត្រូវពីអ្នកជំនាញទៅដល់អ្នក ប្រើប្រាស់ផលិតផលថ្នាំជក់ ដើម្បីឱ្យពួកគាត់ចាប់ផ្តើមនិង ប្តេជ្ញាលះបង់ទម្លាប់ប្រើប្រាស់ថ្នាំជក់ឱ្យបានជោគជ័យ ក៏ដូច ជាចូលរួមកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ ផងដែរ ។

តើអ្នកត្រូវធ្វើដូចម្តេច ដើម្បីអាចលះបង់ទម្លាប់ប្រើប្រាស់ ផលិតផលថ្នាំជក់បានជោគជ័យ ?

អ្នកអាចលះបង់ទម្លាប់ប្រើប្រាស់ផលិតផលថ្នាំជក់បាន ដោយការប្តេជ្ញាចិត្ត និងស្វែងរកការគាំទ្រត្រឹមត្រូវដោយអនុវត្ត តាមជំហានទាំង៥ ៖

- ជំហានទី១ : មានផែនការ ។ នៅពេលដែលអ្នកសម្រេចចិត្ត ឈប់ជក់បារី ហើយកំណត់កាលបរិច្ឆេទ ចូររៀបចំផែនការ ។
- ជំហានទី២ : កុំទៅតែម្នាក់ឯង ។ វានឹងកាន់តែងាយស្រួល ក្នុងការឈប់ជក់បារី ប្រសិនបើអ្នកមានការគាំទ្រពីគ្រួសារ និងមិត្តភក្តិ ។
- ជំហានទី៣ : ដាក់ខ្លួនឱ្យជាប់រវល់ ។
- ជំហានទី៤ : ជៀសវាងពីការប្រើប្រាស់ផលិតផលថ្នាំជក់ ។
- ជំហានទី៥ : ផ្តល់រង្វាន់ដល់ភាពជោគជ័យរបស់អ្នក ។



លើកកម្ពស់សុខភាពប្រជាជនកម្ពុជា តាមរយៈការត្រួតពិនិត្យផលិតផលថ្នាំជក់

យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ការប្រើប្រាស់ថ្នាំជក់ ជាពិសេសការជក់បារីបណ្តាលឱ្យមនុស្សស្លាប់ នៅលើពិភពលោកប្រមាណជាង ៨លាននាក់ ជារៀងរាល់ឆ្នាំ ។ រីឯអ្នកមិនជក់បារីចំនួន៩សែននាក់ បានស្លាប់ក្នុងមួយឆ្នាំ ដោយគ្រាន់តែស្រូបផ្សែងបារីពីគេ ។ ការប្រើប្រាស់ថ្នាំជក់ ធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាព ទាំងអ្នកជក់ និងអ្នកមិនជក់ ដែលបានស្រូបផ្សែងបារីដោយអចេតនា ព្រមទាំងបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ សង្គម និងបរិស្ថានធ្ងន់ធ្ងរថែមទៀត ។ ថ្នាំជក់ គឺជាកត្តាហានិភ័យចម្បងដែលបណ្តាលឱ្យកើតជំងឺមហារីកសួត មហារីកសរីរាង្គផ្សេងៗទៀត ជំងឺបេះដូងនិងសសៃឈាម និងជំងឺសួតរ៉ាំរ៉ៃជាដើម ។



មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាពនៃក្រសួងសុខាភិបាល ដែលជាលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ បានបំពេញមុខងាររបស់ខ្លួន ក្នុងការជំរុញការងារត្រួតពិនិត្យផលិតផលថ្នាំជក់ ឱ្យកាន់តែទូលំទូលាយ មានប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយទូទាំងប្រទេស ព្រមទាំងគាំទ្រដំណើរការរបស់គណៈកម្មាធិការ និងខិតខំប្រឹងប្រែងក្នុងការងារត្រួតពិនិត្យ និងកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់ ។ សមិទ្ធផលដែលមជ្ឈមណ្ឌលជាតិទទួលបានពីការងារក្នុងឆ្នាំ២០២០ រួមមាន ៖

១. ការដាក់សារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ ដែលមានទំហំ៥៥% នៃកញ្ចប់សម្រេចបានតាមសូចនាករ ។ កន្លងទៅនេះ ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំថ្មី ដោយតម្រូវឱ្យគ្រប់ក្រុមហ៊ុនផលិតផលថ្នាំជក់ទាំងអស់ ត្រូវបោះពុម្ពសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ថ្មីពីរទៀតគឺ រូបភាពជក់បារីបណ្តាលឱ្យកើតជំងឺហើមសួត និងរូបភាពជក់បារីបណ្តាលឱ្យកើតជំងឺបេះដូង ។
២. ការអនុវត្តវិធានការហាមជក់ ឬបង្កុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ មានការរីកចម្រើន

ជាពិសេសនៅតាមគ្រឹះស្ថានការងារ ទាំងរដ្ឋនិងឯកជន សណ្ឋាគារ និងភោជនីយដ្ឋាន ។ល។ លើសពីនេះ ថ្នាក់ដឹកនាំរាជធានី-ខេត្តទាំង ៦ គឺខេត្តបាត់ដំបង សៀមរាប កំពង់ចាម ព្រះសីហនុ កណ្តាល និងរាជធានីភ្នំពេញ បានប្តេជ្ញាចិត្ត បង្កើតជាបណ្តាញទីក្រុងគ្មានផ្សែងបារី និងការពារជំងឺមិនឆ្លងនៅកម្ពុជា ដែលឆ្ពោះទៅរកទីក្រុងគ្មានផ្សែងបារីនៅឆ្នាំ២០២៣ ។

៣. ការអនុវត្តវិធានការហាមឃាត់ការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ និងការឧបត្ថម្ភកម្មវិធីដោយឧស្សាហករណ៍ថ្នាំជក់ បានប្រសើរដោយលុបបំបាត់ទាំងស្រុងតាមរយៈទូរទស្សន៍ វិទ្យុ កាសែត ទស្សនាវដ្តីក្នុងស្រុក និងផ្ទាំងប៉ាណូធំៗ ។ ការផ្សព្វផ្សាយនៅតាមទីតាំងលក់រាយត្រូវបានកាត់បន្ថយ ប៉ុន្តែមិនទាន់លុបបំបាត់បានទាំងស្រុងនៅឡើយ ។

៤. មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព សហការជាមួយនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃដើម្បីចុះត្រួតពិនិត្យតាមដានដល់កន្លែងលក់ស្ថានភាពបារីដែលមិនបានដាក់សារព្រមានសុខភាព ។

៥. យន្តការត្រួតពិនិត្យផលិតផលថ្នាំជក់ និងការអនុវត្តច្បាប់ ត្រូវបានពង្រឹងជាបន្តបន្ទាប់ ៖

- បានរៀបចំសិក្ខាសាលា ស្តីពីភាពជាអ្នកដឹកនាំក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ដល់អាជ្ញាធរថ្នាក់ក្រោមជាតិ
- បានរៀបចំបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ការផ្តល់ប្រឹក្សាដើម្បីលះបង់ទម្លាប់ជក់បារី ដល់មន្ត្រីសុខាភិបាល
- រាជរដ្ឋាភិបាលបានអនុម័តលើសេចក្តីសម្រេចស្តីពី ការតែងតាំងសមាសភាពរបស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ (គ.ត.ផ.ថ)
- បានបណ្តុះបណ្តាលមន្ត្រីអធិការកិច្ចផលិតផលថ្នាំជក់ ដោយមានការគាំទ្រ សហការល្អ និងមានការប្រឹងប្រែងពីថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាល គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ក្រសួងសុខាភិបាល ស្ថាប័នជាតិ អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល អាជ្ញាធរថ្នាក់ជាតិ រាជធានី-ខេត្ត និងសហគមន៍ ជាពិសេស ការប្តេជ្ញាចិត្តខិតខំប្រឹងប្រែង និងការគាំទ្រតាមគ្រប់រូបភាព ពី

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល លើការងារទប់ស្កាត់ការប្រើប្រាស់ផលិតផលថ្នាំជក់ ។

ដោយមានតម្រូវការឱ្យបន្តការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការទប់ស្កាត់ការប្រើប្រាស់ផលិតផលថ្នាំជក់ មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាពដែលជាសេនាធិការជំនាញទទួលបន្ទុកលើការងារទប់ស្កាត់ការប្រើប្រាស់ផលិតផលថ្នាំជក់ មានទិសដៅ ៖

- បន្តជំរុញការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ឱ្យមានប្រសិទ្ធភាពខ្ពស់
- ពង្រីកទំហំសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ឱ្យបានដល់៩០%
- ពង្រឹងយន្តការត្រួតពិនិត្យផលិតផលថ្នាំជក់ នៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដើម្បីអប់រំនិងអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់
- ជំរុញការចុះអធិការកិច្ចផលិតផលថ្នាំជក់ ។

ផ្សេងៗ ស្តីពីការផ្លាស់ប្តូរឥរិយាបថ និងការលើកកម្ពស់សុខភាព

1. [ការចាក់វ៉ាក់សាំងតាមកាលកំណត់ នៅក្នុងពេលមានកូវីដ-១៩ "ចំណេះដឹងឪពុកម្តាយចាំបាច់ត្រូវដឹង"](#) (UNICEF)
2. [អបអរសាទរឺវីជនផ្តល់វ៉ាក់សាំងក្នុងទិវាសុខភាពពិភពលោក](#) (UNICEF)
3. [បណ្តុះបណ្តាលអប់រំផ្លាស់ប្តូរឥរិយាបថនៃគម្រោង CAP-Malaria](#) (URC)
4. [ការវាយតម្លៃអំពីអត្ថប្រយោជន៍សេដ្ឋកិច្ចនៃកម្មវិធីទីផ្សារអនាម័យ](#) (WaterSHED)
5. [យុទ្ធនាការ "អាយុវែង" ការពារមនុស្សចាស់ ក្នុងពេលរាលដាលនៃជំងឺកូវីដ-១៩](#) (PSI)